



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០១១.....សហវ. ២០២៤

សារាចរ

ស្តីពី

ការបិទបញ្ជីចំណូល-ចំណាយថវិកា

និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២៤

- យោងព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- យោងព្រះរាជក្រមលេខ នស/រកម/១២២៣/០២២ ចុះថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- យោងអនុក្រឹត្យលេខ ៣៥៤ អនក្រ.បក ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងអនុក្រឹត្យលេខ ៣៥៥ អនក្រ.បក ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងអនុក្រឹត្យលេខ ១៨១ អនក្រ.បក ចុះថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- យោងប្រកាសលេខ ៧៧២ សហវ.ប្រក ចុះថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងប្រកាសលេខ ៩២៦ សហវ.ប្រក.អច ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងប្រកាសលេខ ៩២៧ សហវ.ប្រក.អច ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិផ្ទៃក្នុងជំពូកតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់កម្មវិធីនៃមាតិកាថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងប្រកាសលេខ ៩២៩ សហវ.ប្រក.អច ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលគ្រឹះស្ថានសាធារណៈរដ្ឋបាលសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- យោងប្រកាសលេខ ៩៥៥ សហវ.ប្រក.អច ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការបែងចែកឥណទានចំណាយថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាលសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។



ដោយការិយបរិច្ឆេទនៃឆ្នាំថវិកាត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែ មករា ហើយបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ (មាត្រា ១១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមធ្វើការណែនាំអំពីនីតិវិធីបច្ចេកទេសដើម្បី ធានាឱ្យការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ ២០២៤ និងការងារត្រូវបំពេញនៅឆ្នាំ ២០២៥ ប្រព្រឹត្តទៅបានត្រឹមត្រូវនិងទាន់ពេលវេលា ដូចខាងក្រោម៖

I- អំពីការបិទបញ្ជីចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២៤

ក-អំពីចំណូលថវិកាថ្នាក់ជាតិ

ប្រាក់ចំណូលទាំងអស់ ទោះបីស្ថិតក្នុងប្រភេទចំណូលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅ ចំណាយ ឬពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិ ដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយបានឡើយ (ជំពូកទី ៤ ផ្នែកទី ២ និងមាត្រា ៣៦ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣)។ ដូចនេះ ប្រាក់ចំណូលទាំងអស់ត្រូវប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយូរឡើយបំផុតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ជាក់ហ៊ត។ ដោយឡែក ចំណូលជាប្រាក់ដុល្លារអាមេរិករបស់មន្ទីរជំនាញតាមរាជធានី ខេត្ត ត្រូវបង់ចូលគណនីចំណូលជាប្រាក់ ដុល្លារអាមេរិក របស់រតនាគាររាជធានី ខេត្ត នៅរតនាគារពាណិជ្ជដៃគូ ដើម្បីធ្វើការកាត់ត្រាជាចំណូលថវិការបស់មន្ទីរ សាមីឱ្យបានទាន់ពេលវេលា។

ខ-អំពីចំណាយថវិកាថ្នាក់ជាតិ

ការបិទបញ្ជីចំណាយ ត្រូវដំណើរការទៅតាមដំណាក់កាលចំណាយ និងពេលវេលាដូចតទៅ៖

- រាល់ការសន្យាចំណាយក្រៅពីចំណាយបៀវត្ស ចំណាយក្រៅបន្ទុកបុគ្គលិកផ្សេងៗទៀត ដែលមាន គោលការណ៍កំណត់ច្បាស់លាស់ និងចំណាយសម្រាប់គោលនយោបាយសង្គមកិច្ច មិនអាចអនុវត្តក្រោយថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានទេ លើកលែងតែមុខចំណាយទាំងឡាយណាដែលមានការប្រញាប់ និងការចាំបាច់បំផុត មិនអាចខកខានបាននិងត្រូវតែមានឥណទានថវិកានៅសល់ទំនេរគ្រប់គ្រាន់ ហើយមានសេចក្តីបញ្ជាក់សមស្រប និង ទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែតមិនឱ្យលើសពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៤ ដែរ។ ដោយឡែក ចំណាយវិនិយោគដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) អាចអនុញ្ញាតឱ្យផ្តល់សន្យា ចំណាយបានរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ តាមភាពចាំបាច់ និងជាក់ស្តែង ផ្អែកតាមការសម្រេចរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

- រាល់ការសន្យាចំណាយដែលបានអនុវត្តនីតិវិធីហិរញ្ញវត្ថុរួចហើយ ប៉ុន្តែពុំទាន់បានបោះផ្សាយអាណត្តិ បើកប្រាក់ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ត្រូវប្រើប្រាស់ឥណទានថវិកានៃឆ្នាំបន្ទាប់។ រាល់ការសន្យាចំណាយមិន ទាន់បានអនុវត្តនីតិវិធីហិរញ្ញវត្ថុ ត្រូវបានបដិសេធចោល ហើយត្រូវស្នើសុំធានាចំណាយជាថ្មីក្នុងករណីមានតម្រូវការ ចំណាយ ដោយប្រើប្រាស់ឥណទានថវិកានៃឆ្នាំ ២០២៥។ ចំពោះចំណាយអនុវត្តកិច្ចលទ្ធកម្មសាធារណៈដែលបាននិង កំពុងអនុវត្តនីតិវិធី ត្រូវបានអនុញ្ញាតឱ្យទាត់ដោយប្រើប្រាស់ឥណទានថវិកាឆ្នាំបន្ទាប់ដោយត្រូវមានភ្ជាប់សំណើសុំ ធានាចំណាយថ្មី ព្រមជាមួយអាណត្តិទូទាត់។

- ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវប្រមូលសក្ខីបត្រ និងលិខិត យុត្តិការចំណាយ ដែលបញ្ជាក់ពីសេវាដែលបានធ្វើរួច ដើម្បីរៀបចំបោះផ្សាយអាណត្តិបើកប្រាក់ អាណត្តិនិយ័តកម្ម (រួមទាំងអាណត្តិទូទាត់ប្រាក់រង្វាន់) និង/ឬ ប្រតិបត្តិការចំណាយ (Voucher) ក្នុង FMIS រួចបញ្ជូនទៅឆ្លងទិដ្ឋាការ ពីអ្នកត្រួតពិនិត្យថវិកា យ៉ាងយូរត្រឹមវេលាម៉ោង ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

• រតនាគារថ្នាក់កណ្តាល និងរតនាគាររាជធានី ខេត្ត ត្រូវបញ្ឈប់ការទទួលអាណត្តិបើកប្រាក់ អាណត្តិនិយ័តកម្ម (រួមទាំងអាណត្តិទូទាត់ប្រាក់រង្វាន់) និង/ឬ ប្រតិបត្តិការចំណាយ (Voucher) ក្នុង FMIS ឆ្នាំ ២០២៤ ត្រឹមថ្ងៃទី ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤។ ក្រោយកាលបរិច្ឆេទនេះ រតនាគារថ្នាក់កណ្តាលត្រូវបញ្ជូនអាណត្តិបើកប្រាក់ទាំងនោះ ត្រឡប់ទៅអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបញ្ជូនបន្តទៅក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិវិញ ចំណែកឯរតនាគាររាជធានី ខេត្ត ត្រូវបញ្ជូនអាណត្តិបើកប្រាក់ទាំងនោះត្រឡប់ទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីបញ្ជូនបន្តទៅមន្ទីរជំនាញរាជធានី ខេត្តវិញ ហើយអាណាប័កត្រូវបោះផ្សាយអាណត្តិបើកប្រាក់ថ្មីដោយប្រើប្រាស់ឥណទានថវិកាឆ្នាំ ២០២៤។

ក-អំពីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន និងបុរេប្រទាន

• រដ្ឋទេយ្យបុរេប្រទាន ត្រូវប្រមូលសក្ខីប័ត្រ និងលិខិតយុត្តិការចំណាយជូនអាណាប័ក ដើម្បីធ្វើការបោះផ្សាយ អាណត្តិនិយ័តកម្មទូទាត់ជម្រះបញ្ជីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន និងចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន សម្រាប់ចំណាយរបស់កកម្មនៅក្នុងប្រទេស ចំណាយរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំផ្សេងៗ ឱ្យបានទាន់ក្នុងឆ្នាំថវិកា ២០២៤។ រតនាគារថ្នាក់កណ្តាល និងរតនាគាររាជធានី ខេត្ត ត្រូវបញ្ឈប់ការទទួលអាណត្តិនិយ័តកម្មសម្រាប់ការទូទាត់បើកសាច់ប្រាក់លើចំណាយតាមរដ្ឋទេយ្យបុរេប្រទាន និងចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុនចុងក្រោយបង្អស់នៅថ្ងៃទី ១១ និង ៣០ នាទី នាថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៤ នាពេលដំណាច់ឆ្នាំ រដ្ឋទេយ្យបុរេប្រទានត្រូវខិតខំរុករានប្រមូលសក្ខីប័ត្រ និងលិខិតយុត្តិការចំណាយជូនអាណាប័ក ដើម្បីបោះផ្សាយអាណត្តិនិយ័តកម្ម រួចបញ្ជូនទៅឆ្លងទិដ្ឋាការពីអ្នកត្រួតពិនិត្យថវិកា យ៉ាងយូរត្រឹមថ្ងៃទី ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និងបញ្ជូនទៅរតនាគារថ្នាក់កណ្តាល និងរតនាគាររាជធានី ខេត្ត យ៉ាងយូររហូតត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ដើម្បីទូទាត់ជម្រះបញ្ជីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន និងចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន ឱ្យបានទាន់ពេលវេលា។ ក្នុងករណីដែលមានប្រាក់រដ្ឋទេយ្យបុរេប្រទាន និងប្រាក់ដែលអនុវត្តនីតិវិធីបើកផ្តល់សាច់ប្រាក់មុននៅសល់ រដ្ឋទេយ្យបុរេប្រទានត្រូវយកសាច់ប្រាក់ដែលនៅសល់នោះ ទៅបង់ចូលគណនីចរន្តរបស់រតនាគារថ្នាក់កណ្តាល ឬរតនាគាររាជធានី ខេត្ត នៅធនាគារ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ដើម្បីចុះកិច្ចបញ្ជីការជម្រះបញ្ជី។

• បុរេប្រទាន ÷ រតនាគារថ្នាក់កណ្តាល និងរតនាគាររាជធានី ខេត្ត ត្រូវបញ្ឈប់ការទទួលលិខិតបុរេប្រទានសម្រាប់ការបើកផ្តល់ប្រាក់បុរេប្រទានចុងក្រោយ នៅថ្ងៃទី ១៧ និង ៣០ នាទី ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ហើយការទូទាត់ប្រាក់បុរេប្រទាននេះ ត្រូវរុករានប្រមូលឯកសារសុំទូទាត់ យ៉ាងយូររហូតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ ចំពោះប្រាក់បុរេប្រទានដែលនៅសល់ ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ ត្រូវយកមកបង់ចូលគណនីចរន្តរបស់រតនាគារថ្នាក់កណ្តាល ឬរតនាគាររាជធានី ខេត្តនៅធនាគារ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ ដោយឡែក ចំណាយវិនិយោគដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) អាចអនុញ្ញាតឱ្យផ្តល់ប្រាក់បុរេប្រទានបានរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ តាមភាពចាំបាច់ និងជាក់ស្តែង ផ្អែកតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងករណីប្រាក់បុរេប្រទានឆ្នាំ ២០២៤ មិនបានធ្វើការទូទាត់ជម្រះបញ្ជីឱ្យអស់ក្នុងឆ្នាំថវិកា ២០២៤ នោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងកាត់ទុកឥណទានថវិកាសម្រាប់ទូទាត់បុរេប្រទាននោះក្នុងក្របខ័ណ្ឌកញ្ចប់ថវិកាឆ្នាំ ២០២៥ មុននឹងធ្វើការធានាចំណាយសម្រាប់ឆ្នាំ ២០២៥។

• យោងតាមសាកលវេទនាសំណួរ ០០៨ សហវ.ហក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩ ស្តីពីបែបបទនៃការទូទាត់ជូនក្រុមហ៊ុន Royal Cambodian Limousine Service Co., Ltd លើថ្លៃសេវាថ្មីប្រណិតក្នុងការដឹកជញ្ជូន

គណៈប្រតិភូ និងភ្ញៀវបរទេសនានា ដែលមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ការទូទាត់ថ្លៃសេវា ប្រើប្រាស់ថវិកាប្រតិបត្តិកម្មក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd ក្រសួង ស្ថាប័ន និង អង្គភាពរដ្ឋបាលថ្នាក់កណ្តាលត្រូវបានបោះផ្សាយអាណត្តិនិយ័តកម្ម រួចបញ្ជូនទៅក្នុងទីផ្សារការពិភាក្សាគ្រួសារពិនិត្យថវិកា យ៉ាងយូរត្រឹមរយៈពេល ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និងត្រូវបញ្ជូនមកអគ្គនាយកដ្ឋានគណនាជាតិ ឱ្យបានមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៥។ នៅមុនដំណាច់ឆ្នាំអនុវត្តថវិកា អគ្គនាយកដ្ឋានថវិកាត្រូវសហការ ជាមួយអគ្គនាយកដ្ឋានគណនាជាតិ និងក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ ដើម្បីធ្វើការប្រកាសប្រចាំឆ្នាំ ជាក់ស្តែងសម្រាប់សេវាដឹកជញ្ជូនថ្នាក់ជាតិ រួចធ្វើការប្រៀបធៀបជាមួយកម្រៃអប្បបរមាដែលត្រូវបង់ជូនក្រុមហ៊ុន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ក្នុងករណីដែលចំនួនទឹកប្រាក់ចំណាយសរុបទាំងអស់ ដែលបានបោះផ្សាយអាណត្តិ និយ័តកម្ម គឺចង់បានចំនួនប្រាក់ដែលបានផ្តល់មុនជូនក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គលេខាធិការដ្ឋាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ) ត្រូវធ្វើការបោះផ្សាយអាណត្តិ បើកប្រាក់ដើម្បីកាត់ត្រាចំណាយបង្គាប់។

- ក្នុងករណីមានការខ្វះខាតឥណទានថវិកាសម្រាប់ធ្វើការទូទាត់បុរេប្រទាន អាណាប័កត្រូវមានវិធានការជាបន្ទាន់ តាមការដាក់ស្តែង ជាអាទិ៍ ៖

- លើកសំណើសុំធ្វើនិយ័តកម្មថវិកាផ្ទៃក្នុងដែលសល់ទំនេរ មកបំពេញឱ្យខ្ទង់ថវិកាដែលត្រូវបោះផ្សាយ អាណត្តិនិយ័តកម្ម ក្នុងនោះគឺត្រូវទាំងប្រាក់បុរេប្រទានឆ្នាំមុនៗផងដែរ។
- កាត់បន្ថយ ឬផ្អាកជាបណ្តោះអាសន្ននូវទឹកប្រាក់បានធានាចំណាយមួយចំនួន ដែលមិនសូវចាំបាច់ សំដៅធានាឱ្យមានឥណទានគ្រប់គ្រាន់ សម្រាប់ធ្វើការជម្រះបញ្ជីបុរេប្រទានឱ្យបានជ្រះស្រឡះ។

ឃ-អំពីចលនាឥណទាន

ការធ្វើនិយ័តកម្មឥណទានថវិកា សម្រាប់ការទូទាត់ចំណាយចាំបាច់ ឬទូទាត់រដ្ឋប្បវេណីបុរេប្រទាន ឬទូទាត់ បុរេប្រទានត្រូវបញ្ឈប់នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤។ ដូច្នេះ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញ រាជធានី ខេត្តទាំងអស់ ត្រូវបញ្ជូនសំណុំលិខិតស្នើសុំធ្វើនិយ័តកម្មឥណទានថវិកាមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤។ ដោយឡែក ក្រសួង ស្ថាប័ន ដែលកំពុងអនុវត្តនីតិវិធីចលនាឥណទាន ថវិកាថ្មីតាម FMIS ត្រូវបញ្ឈប់ចលនាឥណទានថវិកាតាម FMIS នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤។

ង-អំពីកិច្ចប្រតិបត្តិការនិយ័តកម្ម

ប្រតិបត្តិការនិយ័តកម្ម នៃគណនាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ត្រូវបន្តរហូតដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ប្រតិបត្តិការនិយ័តកម្មនេះ ត្រូវបានពិនិត្យកាត់ត្រាជាលេខនាបន្ថែមនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលទាក់ទងទៅនឹង ៖

- ការកាត់ត្រាជាស្ថាពរនៃចំណូល ឬចំណាយដែលបានពិនិត្យកាត់ត្រាជាលេខនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ជាអាទិ៍ដែលបានកាត់ត្រាចូលគណនីបណ្តោះអាសន្ន
- អាណត្តិនិយ័តកម្មដែលទាក់ទងដល់ចំណាយដែលបានទូទាត់ដោយរដ្ឋប្បវេណីបុរេប្រទាន និងរដ្ឋប្បវេណី ចំណូល មុនថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤
- ការកែតម្រូវលេខនាខុស
- កិច្ចប្រតិបត្តិការដែលប្រមូលពីគណនេយ្យការរដ្ឋបាលហិរញ្ញវត្ថុ និងគណនារាជធានី ខេត្ត។

២- ព័ត៌មានប្រតិបត្តិការថវិកាឆ្នាំ ២០២៥

១- អនុញ្ញាតឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ រៀបចំគម្រោង និងស្នើសុំធានាចំណាយថវិកា សម្រាប់ឆ្នាំ ២០២៥ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤។ ថវិកាស្នើសុំធានាចំណាយត្រូវឈរលើមូលដ្ឋាន ៥០% នៃមុខចំណាយនីមួយៗ នៃកញ្ចប់ថវិកាឆ្នាំ ២០២៤ លើកលែងតែក្រសួង ស្ថាប័នមួយចំនួន ដែលអនុញ្ញាតឱ្យស្នើសុំធានាចំណាយ ១០០% នៃកញ្ចប់ថវិកាឆ្នាំ ២០២៤ លើមុខចំណាយខ្លះប៉ុណ្ណោះ ដោយក្នុងនោះមាន៖ (១)-ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ សម្រាប់ទិញអគ្គិសនី និងឯកសណ្ឋាន, (២)-ក្រសួងសុខាភិបាល សម្រាប់ការទិញឱសថនិងបរិក្ខារពេទ្យ, និង (៣)-ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការបោះពុម្ពសៀវភៅគោល និងកម្មសិទ្ធិបញ្ញា។ ដោយឡែក សម្រាប់គម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រ និងចំណាយសម្រាប់ការសិក្សាគម្រោងវិនិយោគផ្ទាល់, ក្រសួង ស្ថាប័ន ក៏អាចចាប់ផ្តើមស្នើសុំធានាចំណាយ នៅក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ ២០២៤ ផងដែរ ផ្អែកតាមផែនការប្រចាំឆ្នាំដែលបានទទួលការសម្រេចរួចហើយ។

២- គម្រោងស្នើសុំធានាចំណាយត្រូវធ្វើឡើងចំពោះតែមុខចំណាយសម្រាប់ទំនិញ បរិក្ខារ សេវា ឬការសាងសង់ការជួសជុល ថែទាំទាំងឡាយណា ដែលមានរយៈពេលវែងក្នុងការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ។

៣- ពេលទទួលបានលិខិតធានាចំណាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដំណើរការរៀបចំកិច្ចលទ្ធកម្មសាធារណៈឱ្យបានរួសរាន់ ដើម្បីឱ្យសាមីក្រសួង ស្ថាប័នទទួលបានទំនិញ សេវា ឬការជួសជុលថែទាំមកប្រើប្រាស់តាមការគ្រោងទុក។

៤- ក្រសួង ស្ថាប័ន ត្រូវតែស្នើសុំធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈស្របតាមផែនការលទ្ធកម្មឱ្យបានទាន់ពេលវេលា ជៀសវាងការទូទាត់ត្រូវធ្វើឡើងជាតំហុកនៅពេលណាមួយ ជាពិសេសនៅចុងឆ្នាំ។

៥- ចំពោះការបង់ប្រាក់បុរេប្រទាន រដ្ឋទេយ្យបុរេប្រទានសល់ និងសំណែសចំណាយ ត្រូវអនុវត្តតាមសាកលវិទ្យាល័យ ២០០៩ សហវិ ចុះថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៥ ស្តីពីការបង់ប្រាក់បុរេប្រទាន រដ្ឋទេយ្យបុរេប្រទាន និងសំណែសចំណាយ។

៦- រាល់កិច្ចប្រតិបត្តិការចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២៥ ត្រូវផ្អែកលើកម្មវិធីចំណូល ចំណាយប្រចាំខែ និងត្រីមាសដែលក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានី ខេត្តត្រូវរៀបចំ និងធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) ក្នុងរយៈពេល ២ សប្តាហ៍ក្រោយពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានអនុម័ត។

៧- ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន និងតារាងគម្រោងចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេស ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្សេងៗសម្រាប់ឆ្នាំ ២០២៥ រួចបញ្ជូនមកអ្នកត្រួតពិនិត្យថវិកា និងគណនេយ្យករសាធារណៈឱ្យបានមុនដំណាច់ខែ វិច្ឆិកា (មុនឆ្នាំអនុវត្ត) ដើម្បីអាចបញ្ចូលទិន្នន័យឥណទានថវិការដ្ឋទេយ្យបុរេប្រទាន និងគម្រោងចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់ឆ្នាំ ២០២៥ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យបានរួចរាល់មុនដំណាច់ខែ ធ្នូ ឆ្នាំ ២០២៤ ដោយផ្អែកតាមលទ្ធផលនៃការពិភាក្សាការគ្រោងថវិកា និងបទប្បញ្ញត្តិនៃប្រកាសលេខ ៦៦៣ សហវិ.ប្រក ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ប្រកាសលេខ ០៩៩ សហវិ.ប្រក ចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ស្តីពីវិធាននិងនីតិវិធីចំណាយប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងប្រកាសលេខ ១០២ សហវិ.ប្រក ចុះថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ស្តីពីវិធាននិងនីតិវិធីចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

II- អំពីការបិទបញ្ជីចំណូល-ចំណាយរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្នាំ ២០២៤

ក-អំពីចំណូលថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ប្រាក់ចំណូលទាំងអស់របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅធនាគារពាក់ព័ន្ធ និង/ឬ នៅធនាគារជាតិនៃកម្ពុជា និង/ឬ នៅធនាគារពាណិជ្ជដៃគូ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាល មានចំណូលហួតដល់ល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ហើយពុំអាចបង់ចូលគណនីនៅធនាគារបាន សាច់ប្រាក់ចំណូលតាមរយៈរដ្ឋទេយ្យករចំណូលនោះ ត្រូវបង្វែរទៅបេឡារបស់គណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីកត់ត្រាជាចំណូលថវិកាឆ្នាំ២០២៤។

ខ-អំពីចំណាយថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ការបិទបញ្ជីចំណាយ ត្រូវដំណើរការទៅតាមដំណាក់កាលចំណាយ និងពេលវេលាដូចតទៅ៖

- រាល់ចំណាយក្រៅពីចំណាយបៀវត្ស ចំណាយក្រៅបន្ទុកបុគ្គលិកផ្សេងៗទៀត ដែលមានគោលការណ៍កំណត់ច្បាស់លាស់ និងចំណាយសម្រាប់គោលនយោបាយសង្គមកិច្ចដែលមានរបប មិនអាចអនុវត្តក្រោយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤ បានទេ។

- រាល់ចំណាយមិនទាន់បានអនុវត្តនីតិវិធីហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ត្រូវបានបដិសេធបោល ហើយត្រូវស្នើសុំធានាចំណាយជាថ្មី ក្នុងករណីមានតម្រូវការចំណាយ ដោយប្រើប្រាស់ឥណទានថវិកានៃឆ្នាំ ២០២៥ លើកលែងតែចំណាយឆ្លងនីតិវិធីលទ្ធកម្មដែលបាន និងកំពុងអនុវត្ត ត្រូវបានអនុញ្ញាតឱ្យទូទាត់ដោយប្រើប្រាស់ឥណទានថវិកាឆ្នាំបន្ទាប់ដោយត្រូវមានភ្ជាប់សំណើសុំធានាចំណាយថ្មី ព្រមជាមួយអាណត្តិទូទាត់។

- គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ ត្រូវប្រមូលសក្ខីប័ត្រ និងលិខិតយុត្តិការចំណាយ ដែលបញ្ជាក់ពីសេវាបានបំពេញ ដើម្បីរៀបចំបោះផ្សាយអាណត្តិបើកប្រាក់ និងដាក់ឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាក្នុងឆ្នាំ ២០២៤។ មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវឈប់ទទួលអាណត្តិបើកប្រាក់ឆ្នាំ ២០២៤ យ៉ាងយូរបំផុតត្រឹមវេលាម៉ោង ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

គ-អំពីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន និងបុរេប្រទានរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

- រដ្ឋទេយ្យករបុរេប្រទាន ត្រូវខិតខំរក្សាប្រមូលសក្ខីប័ត្រ និងលិខិតយុត្តិការចំណាយជូនអាណាប័ក តាមរយៈមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីបោះផ្សាយអាណត្តិនិយ័តកម្មទូទាត់ដម្រះបញ្ជីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន និងដាក់ឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងបញ្ជូនទៅគណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល យ៉ាងយូរត្រឹមវេលាម៉ោង ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ ក្នុងករណីដែលមានប្រាក់រដ្ឋទេយ្យបុរេប្រទាននៅសល់ រដ្ឋទេយ្យករបុរេប្រទានត្រូវយកសាច់ប្រាក់ដែលនៅសល់នោះ ទៅបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារពាក់ព័ន្ធ និង/ឬ ធនាគារជាតិនៃកម្ពុជា និង/ឬ ធនាគារពាណិជ្ជដៃគូ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ដើម្បីចុះកិច្ចបញ្ជីកាដម្រះបញ្ជី។ ក្នុងករណីដែលមានតម្រូវការចាំបាច់ គ្រឹះស្ថានសាធារណៈរដ្ឋបាលអាចរក្សាទុកមួយផ្នែកនៃសាច់ប្រាក់រដ្ឋទេយ្យបុរេប្រទានដែលនៅសល់នាពេលដំណាច់ឆ្នាំ សម្រាប់ការប្រើប្រាស់ជារដ្ឋទេយ្យបុរេប្រទានក្នុងជំហរឆ្នាំទី ១ នៃរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាឆ្នាំ ២០២៥។ ទឹកប្រាក់នេះ នឹងជាកម្មវត្ថុនៃការដកចេញ ពីកញ្ចប់សាច់ប្រាក់រដ្ឋទេយ្យបុរេប្រទានជំពូទី ១ នៃឆ្នាំថវិកា ២០២៥។

- គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបានប្រើប្រាស់ប្រាក់បុរេប្រទាន ត្រូវរក្សាប្រមូលឯកសារទូទាត់ប្រាក់បុរេប្រទាន ឱ្យបានមុនថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ ចំពោះប្រាក់បុរេប្រទានដែលនៅសល់ គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវយកមកបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារពាក់ព័ន្ធ និង/ឬ ធនាគារជាតិនៃកម្ពុជា និង/ឬ ធនាគារពាណិជ្ជដៃគូ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

ឃ-អំពីការទូទាត់ប្រាក់ច្រាន

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរក្សាប្រមូលលិខិតយុត្តិការចំណាយក្នុងការបើកផ្តល់ប្រាក់រង្វាន់ ដើម្បីរៀបចំបោះផ្សាយអាណត្តិនិយ័តកម្ម និងដាក់ឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យកម្រិតគ្រឹះស្ថានសាធារណៈរដ្ឋបាល យ៉ាងយូរត្រឹមវេលាម៉ោង ១៧ និង ៣០ នាទី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

ង-អំពីការទូទាត់សេវាធនាគារ និងពន្ធលើកម្រៃការប្រាក់

គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវរក្សាប្រមូលលិខិតយុត្តិការចំណាយប្រាក់ក្នុងការទូទាត់សេវាធនាគារ និងពន្ធលើកម្រៃការប្រាក់ ដើម្បីរៀបចំបោះផ្សាយអាណត្តិនិយ័តកម្ម និងដាក់ឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យកម្រិតគ្រឹះស្ថានសាធារណៈរដ្ឋបាល យ៉ាងយូរត្រឹមវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

ច-អំពីបលនាគណនា

ការធ្វើនិយ័តកម្មឥណទានថវិកាផ្ទៃក្នុងជំពូកតែមួយ ត្រូវបញ្ចប់ត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤។ ក្នុងករណីនិយ័តកម្មឆ្លងជំពូក គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបញ្ជូនសំណុំលិខិតស្នើសុំនិយ័តកម្មឥណទានមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤។

ឆ-អំពីកិច្ចប្រតិបត្តិការថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្នាំ ២០២៥

១-ក្នុងត្រីមាសទី ១ គ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ អាចរៀបចំសំណើសុំផ្តល់បុរេប្រទានឧបត្ថម្ភធនស្មើនឹង ១ ភាគ ៤ នៃថវិកាឧបត្ថម្ភធនប្រចាំឆ្នាំរបស់ខ្លួន មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគណនាជាតិ)។

២-ចំពោះការបង់ប្រាក់បុរេប្រទាននៅសល់ រដ្ឋទេយ្យបុរេប្រទាននៅសល់ និងសំណើសុំចំណាយ ត្រូវអនុវត្តតាមសារាចរណែនាំលេខ ០០៩ សហ/ចុះថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៥ ស្តីពីការបង់ប្រាក់បុរេប្រទាន រដ្ឋទេយ្យបុរេប្រទាន និងសំណើសុំចំណាយ ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។

៣-អនុញ្ញាតឱ្យគ្រឹះស្ថានសាធារណៈរដ្ឋបាល រៀបចំគម្រោងនិងស្នើសុំបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ ២០២៥ ចាប់ពីចុងខែ តុលា ឆ្នាំ ២០២៤ ដើម្បីអាចបង្កើតរដ្ឋទេយ្យបុរេប្រទានបានទាន់ពេលវេលា នាដើមឆ្នាំថវិកា ២០២៥។ សេចក្តីព្រាងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានដែលស្នើសុំបង្កើតត្រូវផ្ញើមូលដ្ឋានគម្រោងថវិកាឆ្នាំ ២០២៥។ ក្នុងករណីការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានមានការឃើញយ៉ាង គ្រឹះស្ថានសាធារណៈរដ្ឋបាល អាចស្នើសុំដកប្រាក់ពីគណនីឬពីធនាគារតាមជុំចាស់ ឬតាមសេចក្តីព្រាងនៃតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានដែលមានហត្ថលេខារបស់រដ្ឋទេយ្យកម្រិតបុរេប្រទាននិងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល។

៤-ការណែនាំលម្អិតស្តីពីកិច្ចបញ្ជីភាគធននេយ្យឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ មានចែងនៅក្នុងសារាចរស្តីពីការបិទបញ្ជីគណនេយ្យឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។

III- ការធ្វើរបាយការណ៍មូលបត្រសរុបអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ ២០២៤

ក. ការមូលបត្រសរុបការអនុវត្តថវិកាឆ្នាំ ២០២៤ ត្រូវដំណើរការ ដូចតទៅ៖

• ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានថវិកាត្រូវប្រកាសប្រចលនាឥណទានថវិកានិងឥណទានវិចារណកម្មចំណាយ តាមចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ ២០២៤ តាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ ដើម្បីរៀបចំស្ថានភាពឥណទានថ្មី រួចបញ្ជូនទៅអគ្គនាយកដ្ឋានគណនាជាតិ (នាយកដ្ឋានចំណាយថវិកា) យ៉ាងយូរត្រឹមថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៥។

• ចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានរតនាគារជាតិត្រូវដំណើរការបូកសរុបកិច្ចប្រតិបត្តិការរតនាគារទូទាំងប្រទេសអំពីការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២៤ ហើយធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥។

• ចាប់ពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៥ គ្រប់មន្ទីរជំនាញរាជធានី ខេត្ត ត្រូវធ្វើការផ្គូផ្គងតួលេខអនុវត្តចំណូល-ចំណាយថវិការបស់អង្គភាពជាមួយរតនាគាររាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយត្រូវរៀបចំរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិកា រួចធ្វើមករតនាគាររាជធានី ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាមីឱ្យបានមុនថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៥។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានភារកិច្ចបូកសរុបការអនុវត្តចំណូល-ចំណាយរបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលបានផ្គូផ្គង រួចធ្វើមកអគ្គនាយកដ្ឋានថវិកា (នាយកដ្ឋានថវិកានីយកម្ម) ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជាក់ហ៊ត។

រតនាគាររាជធានី ខេត្ត មានភារកិច្ចបូកសរុបការអនុវត្តចំណូល-ចំណាយរបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលបានផ្គូផ្គង រួចធ្វើមកអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជាក់ហ៊ត។

ចំពោះក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ ត្រូវបូកសរុបផ្គូផ្គងតួលេខចំណូល-ចំណាយថវិកាជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស)។ ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិត្រូវរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកា សម្រាប់របាយការណ៍ចំណាយថវិកាព្រមទាំងបញ្ចូលតួលេខចំណូល-ចំណាយថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលស្ថិតនៅក្រោមឱវាទ រួចធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ-នាយកដ្ឋានចំណូលថវិកា-នាយកដ្ឋានចំណាយថវិកា និងអគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជាក់ហ៊ត។

ចំពោះចំណាយវិនិយោគផ្ទាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល និងផ្នែកអប់រំយុវជន និងកីឡា និងចំណាយវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេស ក្រសួង ស្ថាប័នត្រូវផ្គូផ្គងតួលេខអនុវត្តជាមួយអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនីមួយៗ ហើយរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណាយវិនិយោគប្រចាំឆ្នាំ ២០២៤ រួចធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនោះមាន៖ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានរតនាគារជាតិ (នាយកដ្ឋានចំណាយថវិកា) អគ្គនាយកដ្ឋានថវិកា (នាយកដ្ឋានថវិកានីយកម្ម-នាយកដ្ឋានវិនិយោគ) និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជាក់ហ៊ត។

ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ មន្ទីរជំនាញរាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវរៀបចំរបាយការណ៍បូកសរុបការអនុវត្តថវិការបស់ខ្លួនទៅតាមតារាងគំរូដែលមានភ្ជាប់មកជាមួយនេះ រួចធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានតាមកាលកំណត់ខាងលើ ដើម្បីឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ) អាចបូកសរុប និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច និងស្ថាប័ននីតិបញ្ញត្តិពិនិត្យនិងអនុម័ត ឱ្យបានទាន់ពេលវេលា។ ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិត្រូវរៀបចំរបាយការណ៍អំពីស្ថានភាពសាច់ប្រាក់បុរេប្រទានដែលនៅសល់គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ទៅតាមតារាងគំរូដែលមានភ្ជាប់មកជាមួយនេះ (ឧបសម្ព័ន្ធ ១២) រួចធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ) ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជាក់ហ៊ត ដើម្បីបូកសរុបនិងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ឱ្យបានទាន់ពេលវេលា។ ក្នុងករណីដែលប្រាក់បុរេប្រទាននៅសល់ជាប្រាក់ដុល្លារអាមេរិក ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិត្រូវប្រើប្រាស់អត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ខាងលើ។

ក្នុងករណីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ មន្ទីរជំនាញរាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើ របាយការណ៍បូកសរុបទូទាត់មិនទាន់ពេលវេលាកំណត់ខាងលើ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងយកគួរលេខរបាយ- ការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានគណនាជាតិធ្វើជាគួរលេខផ្លូវការ។

ខ. ការបូកសរុបការអនុវត្តថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្នាំ ២០២៤ ត្រូវដំណើរការ ដូចតទៅ៖

ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ គណនេយ្យកម្របច្រកគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវដំណើរការបូកសរុប កិច្ចប្រតិបត្តិការគណនេយ្យនិងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តថវិកាឆ្នាំ ២០២៤ និងធ្វើការផ្គូផ្គងគួរលេខចំណូល និងចំណាយ ថវិកា ជាមួយនឹងមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល។

មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវរៀបចំរបាយការណ៍អនុវត្តចំណូលនិងចំណាយ ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល រួចបញ្ជូនមកអគ្គនាយកដ្ឋានថវិកា និងចម្លងជូនអគ្គនាយកដ្ឋានគណនាជាតិ យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។ រីឯ គណនេយ្យកម្របច្រកគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវរៀបចំ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល រួចបញ្ជូនមកអគ្គនាយកដ្ឋានគណនាជាតិ ដើម្បីធ្វើការ បូកសរុប យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។

គ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានគណនាជាតិ មន្ទីរជំនាញរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនាយកដ្ឋានពាក់ព័ន្ធទាំងឡាយ ត្រូវអនុវត្តសាកល្បងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល ៖**
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អាជ្ញាធរសេដ្ឋកិច្ចជាតិ
 - “ដើម្បីជូនជ្រាបជាព័ត៌មាន”
 - ឧទ្ធរណ៍យសម្តេចមហាបវរវេជ្ជបតីនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័ន
 - គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
 - អគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ
 - ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - គណនាជាតិ ខេត្ត
 - គ្រប់មន្ទីរជំនាញរាជធានី ខេត្ត
 - “ដើម្បីអនុវត្ត”
 - ឯកសារ -កាលប្បវត្តិ

លេខ ១០០ អយក.ចល
បានបំពេញត្រឹមត្រូវតាមច្បាប់បំពេញ
បញ្ជូនមក៖ -គ្រប់អង្គភាពនិងគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួង
-គ្រប់មន្ទីរអប់រំ យុវជន និងកីឡាជនជាតិ-ខេត្ត
“ដើម្បីមុខការ និងអនុវត្ត”
ថ្ងៃ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤
អប្បបរមា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
អគ្គលេខាធិការ



លោក-តិយ៉ាវណ្ណ

ក្រសួង.....

ឧបសម្ព័ន្ធ ១

របាយការណ៍ចំណូលថវិកាថ្នាក់ជាតិ
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត ជាក់ស្តែង	សមាមាត្រ (%)	ផ្សេងៗ
				១	២	៣=២/១	
			សរុបរួម (I+II)				
			I- ផ្នែករដ្ឋបាលកណ្តាល				
			II- ផ្នែកមន្ទីរជំនាញកម្រិតខេត្ត				
			សរុបរួម				

ហត្ថលេខានិងត្រា
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយក នៃអគ្គនាយកដ្ឋានរក្សាភារជាតិ

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

របាយការណ៍ចំណាយថវិកាថ្នាក់ជាតិ
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឧបសម្ព័ន្ធ ២

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ ហិរញ្ញវត្ថុ	ចលនាឥណទាន					ឥណទាន វិចារណកម្ម	ស្ថានភាព ឥណទានថ្មី	អនុវត្ត ជាក់ស្តែង	ឥណទាន នៅសល់	សមាមាត្រ (%)	ផ្សេងៗ
					រំពឹង				ចំយ						
					ចលនា ផ្ទៃក្នុង	ឥណទាន មិនបាន គ្រោងទុក	បំពេញ បន្ថែម	សរុប							
				១	២	៣	៤	៥=២+៣+៤	៦	៧	៨=១+៥-៦-៧	៩	១០ = ៨-៩	១១ = ៩/៨	១២
សរុបរួម (I+II)															
១-សរុបចំណាយចរន្ត															
២-សរុបចំណាយវិនិយោគដោយហិរញ្ញប្បទាន ក្នុងប្រទេស															
I. ផ្នែករដ្ឋបាលកណ្តាល															
១-សរុបចំណាយចរន្ត															
២-សរុបចំណាយវិនិយោគដោយហិរញ្ញប្បទាន ក្នុងប្រទេស															
II. ផ្នែកមន្ទីរជំនាញរាជធានី ខេត្ត															
១-សរុបចំណាយចរន្ត															

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ ហិរញ្ញវត្ថុ	ចលនាឥណទាន					ឥណទាន វិចារណកម្ម	ស្ថានភាព ឥណទានថ្មី	អនុវត្ត ជាក់ស្តែង	ឥណទាន នៅសល់	សមាមាត្រ (%)	ផ្សេងៗ
					កើន				ថយ						
					ចលនា ផ្ទៃក្នុង	ឥណទាន មិនបាន គ្រោងទុក	បំពេញ បន្ថែម	សរុប							
				១	២	៣	៤	៥=២+៣+៤	៦	៧	៨=១+៥-៦-៧	៩	១០ = ៨-៩	១១ = ៩/៨	១២
២-សរុបចំណាយវិនិយោគដោយហិរញ្ញប្បទាន ក្នុងប្រទេស															

ហត្ថលេខានិងត្រា
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យជាតិ

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

ឧបសម្ព័ន្ធ ៣

របាយការណ៍ចំណាយវិនិយោគផ្ទាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល
ផ្នែកអប់រំ និងផ្នែកសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា រៀល

បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ស្ថានភាព ឥណទានថ្មី	អនុវត្តជាក់ស្តែង

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

Ministry of

ឧបសម្ព័ន្ធ ៤

របាយការណ៍ចំណាយសង្ខេបសរុប សម្រាប់គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ក្នុងក្រសួង ស្ថាប័ន
SUMMARY CONSOLIDATION EXPENDITURE REPORT FOR DP FUNDED PROJECTS WITHIN LINE MINISTRY

ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

From 1st January to 31st December 2024

ឯកតា: ដុល្លារ

លេខ No.	ឈ្មោះគម្រោង / PROJECT'S NAME	ដៃគូអភិវឌ្ឍន៍ DPs	ចំណាយជាក់ស្តែងប្រចាំឆ្នាំ/Current Year Expenses			
			ថវិកាបដិភាគ Counterpart Fund	ឥណទាន LOAN	ហិរញ្ញប្បទាន ឥតសំណង GRANT	សរុប TOTAL
			1	2	3	4=1+2+3
1	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
2	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
3	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
4	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
5	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
6	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
7	(ឈ្មោះគម្រោង /Project's Name)		-	-	-	-
សរុបរួម/GRAND TOTAL			=	=	=	=

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....
Ministry of
ឈ្មោះគម្រោង/ Project's Name.....
លេខគម្រោង/Project No.:xxxxx

ឧបសម្ព័ន្ធ ៥

របាយការណ៍ចំណាយចំណាយចំណាយតាមជំពូក គណនី អនុគណនីប្រចាំឆ្នាំរបស់គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
STATEMENT OF EXPENDITURE BY CHAPTER ACCOUNTS AND SUB-ACCOUNTS FOR DP FUNDED PROJECTS
ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤
From 1st January to 31st December 2024

ប្លង់គណនេយ្យ (CoA)			បរិយាយ Description	កំណត់ សំគាល់ Notes	ផែនការថវិកាប្រចាំឆ្នាំ Annual Budget Plan				ចំណាយជាក់ស្តែងប្រចាំឆ្នាំ Actual Expenditure				ចំណាយបូករយោង Cumulative Expenditure				សមតុល្យចំណាយ Ending Balance		
ជំពូក Chapter	គណនី Accounts	អនុ គណនី Sub- Account			ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants
21	អចលនកម្មប្រើ					0	0	0	0	0	0	0	0	0	0	0	0	0	0
	21xx																		
		21xxx																	
		21xxx																	
60	ការទិញ				0	0	0	0	0	0	0	0	0	0	0	0	0	0	0
	60xx																		
		60xxx																	
		60xxx																	
61	សេវាកម្ម				0	0	0	0	0	0	0	0	0	0	0	0	0	0	0
	61xx																		
		61xxx																	
		61xxx																	

ប្លង់គណនេយ្យ (CoA)			បរិយាយ Description	កំណត់ សំគាល់ Notes	ផែនការថវិកាប្រចាំឆ្នាំ Annual Budget Plan				ចំណាយជាក់ស្តែងប្រចាំឆ្នាំ Actual Expenditure				ចំណាយប្រកប្រយោជ Cumulative Expenditure				សមតុល្យចំណាយ Ending Balance		
ជំពូក Chapter	គណនី Accounts	អនុ គណនី Sub- Account			ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណ ទាន Loan	ហិរញ្ញប្ប ទានឥត សំណង Grants
62	អត្ថប្រយោជន៍សង្គម				0	0	0	0	0	0	0	0	0	0	0	0	0	0	0
	62xx																		
		62xxx																	
		62xxx																	
63	ពន្ធនិងអាករ				0	0	0	0	0	0	0	0	0	0	0	0	0	0	0
	63xx																		
		63xx																	
		63xx																	
64	បន្ទុកបុគ្គលិក				0	0	0	0	0	0	0	0	0	0	0	0	0	0	0
	64xx																		
		64xxx																	
		64xxx																	
សរុបរួម (Grand Totals)					0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00	0.00

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ទំព័រទី ១៦ នៃ ២៤ ទំព័រ ២៤

ក្រសួង.....

Ministry of

ឈ្មោះគម្រោង/Project's Name.....

លេខគម្រោង/Project No.:xxxxx

ឧបសម្ព័ន្ធ ៦

របាយការណ៍ចំណូលថវិកាតាមជំពូក គណនី អនុគណនីប្រចាំឆ្នាំរបស់គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
STATEMENT OF RECEIPTS BY CHAPTER ACCOUNTS AND SUB-ACCOUNTS FOR DP FUNDED PROJECTS

ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤
From 1st January to 31th December 2024

ឯកតា: ដុល្លារ

ល/No.	ប្លង់គណនេយ្យ (CoA)			បរិយាយ Description	កំណត់ សំគាល់ Notes	ផែនការប្រចាំឆ្នាំ (Annual Plan)				ចំណូលជាក់ស្តែង (Current Year Receipts)				ស្ថានភាពអនុវត្ត (Status)		
	ជំពូក Chapter	គណនី Accounts	អនុ គណនី Sub- Account			ថវិកាបដិភាគ Counterpart Funds	ឥណទាន Loan	ហិរញ្ញប្បទានឥតសំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណទាន Loan	ហិរញ្ញប្បទានឥតសំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds %	ឥណទាន Loan %	ហិរញ្ញប្បទានឥតសំណង Grants %
						1	2	3	4=1+2+3	5	6	7	8=5+6+7	9=1/5	10=2/6	11=3/7
១	៧៥	៧៥១១	៧៥១១១	ថវិកាបដិភាគ (Counterpart)												
	៧៥	៧៥១១	៧៥១១១	ការទូទាត់ត្រង់ (Direct Payment)												
សរុបរួមថវិកាបដិភាគ (Sub-Total Counterpart Funds)																
២	៥០	៥០០២	៥០០២១	ថវិកាឥណទាន (Loan fund no.)												
	៥០	៥០០២	៥០០២១	ថវិកាឥណទាន (Loan fund no.)												
	៥០	៥០០២	៥០០២១	ការទូទាត់ត្រង់ (Direct Payment)												
សរុបរួមថវិកាឥណទាន (Sub-Total Loan Funds)																
៣	៧៥	៧៥១៤	៧៥១៤២	ហិរញ្ញប្បទានឥតសំណង (Grant fund no.)												

ទំព័រទី ១៧ នៃ ២៤ ទំព័រ ២៤

ល/ល No.	ប្លង់គណនេយ្យ (CoA)			បរិយាយ Description	កំណត់ សំគាល់ Notes	ផែនការប្រចាំឆ្នាំ (Annual Plan)				ចំណូលជាក់ស្តែង (Current Year Receipts)				ស្ថានភាពអនុវត្ត (Status)		
	ជំពូក Chapter	គណនី Accounts	អនុ គណនី Sub- Account			ថវិកាបដិភាគ Counterpart Funds	ឥណទាន Loan	ហិរញ្ញប្បទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds	ឥណទាន Loan	ហិរញ្ញប្បទានឥត សំណង Grants	សរុប Total	ថវិកាបដិភាគ Counterpart Funds %	ឥណទាន Loan %	ហិរញ្ញប្បទានឥត សំណង Grants %
	៧៥	៧៥១៤	៧៥១៤២	ហិរញ្ញប្បទានឥតសំណង (Grant fund no.)												
	៧៥	៧៥១៤	៧៥១៤២	ការទូទាត់ត្រង់ (Direct Payment)												
សរុបរួមថវិកាជំនួយឥតសំណង (Sub-Total Grants Funds)																
សរុបរួម (Grand Total)																

ហត្ថលេខានិងត្រា
 រដ្ឋមន្ត្រី

ហត្ថលេខា
 ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
 អ្នកធ្វើតារាង

ក្រសួង.....

Ministry of

ឈ្មោះគម្រោង / Name.....

លេខគម្រោង/Project No.:xxxxx

ឧបសម្ព័ន្ធ ៧

របាយការណ៍ស្តីពីស្ថានភាពសាច់ប្រាក់ប្រចាំឆ្នាំរបស់គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍

STATEMENT OF ANNUAL PROJECT CASH STATUS FOR DP FUNDED PROJECTS

ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

From 1st January to 31th December 2024

ឯកតា : ដុល្លារ

ឥណទាន /ហិរញ្ញប្បទានឥតសំណង/ ថវិកាបដិភាគ Loan/Grant/Counterpart Funds	បរិយាយ Descriptions	កំណត់សម្គាល់ Notes	សមតុល្យដើមគ្រា Beginning Balance	ចំណូល Receipts	ចំណាយ Expenditure	សមតុល្យចុងគ្រា Ending Balance
			1	2	3	4=1+2-3
ថវិកាឥណទាន (Loan fund no.)	សាច់ប្រាក់នៅធនាគារ/ CASH AT BANK					
ថវិកាឥណទាន (Loan fund no.)	សាច់ប្រាក់នៅធនាគារ/ CASH AT BANK					
ហិរញ្ញប្បទានឥតសំណង (Grant fund no.)	សាច់ប្រាក់នៅធនាគារ/ CASH AT BANK					
ហិរញ្ញប្បទានឥតសំណង (Grant fund no.)	សាច់ប្រាក់នៅធនាគារ/ CASH AT BANK					
ថវិកាបដិភាគ (Counterpart funds)	សាច់ប្រាក់នៅធនាគារ/ CASH AT BANK					
សរុបរួម (TOTAL)						

ហត្ថលេខានិងគ្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អគ្គនាយក

ទំព័រទី ១៥ នៃ ២៤ ទំព័រ

រាជធានី ខេត្ត.....

មន្ទីរ.....

ឧបសម្ព័ន្ធ ៨

របាយការណ៍ចំណូលថវិកាថ្នាក់ជាតិ
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត ជាក់ស្តែង	សមាមាត្រ (%)	ផ្សេងៗ
				១	២	៣=២/១	
			សរុបរួម				

ហត្ថលេខានិងត្រា
ប្រធានរក្សាគារ
រាជធានី ខេត្ត

ហត្ថលេខានិងត្រា
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ហត្ថលេខានិងត្រា
ប្រធានមន្ទីរ

ហត្ថលេខា
អ្នកធ្វើតារាង

រាជធានី ខេត្ត.....
 មន្ទីរ.....

ឧបសម្ព័ន្ធ ៩

របាយការណ៍ចំណាយថវិកាថ្នាក់ជាតិ
 សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ ហិរញ្ញវត្ថុ	ចលនាឥណទាន					ឥណទាន វិចារណកម្ម	ស្ថានភាព ឥណទានថ្មី	អនុវត្ត ជាក់ ស្តែង	ឥណទាន នៅសល់	សមា មាត្រ (%)	ផ្សេងៗ
					កើន				ថយ						
					ចលនា ផ្ទៃក្នុង	ឥណទាន មិនបានគ្រោង ទុក	បំពេញ បន្ថែម	សរុប							
				១	២	៣	៤	៥=២+៣+ ៤	៦	៧	៨=១+៥-៦- ៧	៩	១០ = ៨:៩	១១ = ៩/៨	១២

ហត្ថលេខានិងត្រា
ប្រធានគណនា
រាជធានី ខេត្ត

ហត្ថលេខានិងត្រា
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ហត្ថលេខានិងត្រា
ប្រធានមន្ទីរ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

គ្រឹះស្ថានសាធារណៈរដ្ឋបាល.....

ឧបសម្ព័ន្ធ ១០

របាយការណ៍ចំណូលថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា: រៀល

ជំពូក	គណនៈ	អនុគណនៈ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត ជាក់ស្តែង	សមាមាត្រ (%)	ផ្សេងៗ
				១	២	៣=២/១	
			សរុបរួម (I+II+III+IV)				
			I-ឧបត្ថម្ភធនថវិការដ្ឋ				
			II-អំណោយនិងអថ្នយទាន				
			III-សេវាសាធារណៈឬភាគទាន				
			IV-កម្រៃ ឬលក់ទ្រព្យសម្បត្តិរដ្ឋ				
			សរុបរួម				

ហត្ថលេខា
គណនេយ្យកម្រប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល

ហត្ថលេខា
មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ

ហត្ថលេខានិងត្រា
នាយកគ្រឹះស្ថាន

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

គ្រឹះស្ថានសាធារណៈរដ្ឋបាល.....

ឧបសម្ព័ន្ធ ១១

របាយការណ៍ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ ហិរញ្ញវត្ថុ	ចលនាឥណទាន					ស្ថានភាព ឥណទានថ្មី	អនុវត្ត ជាក់ស្តែង	ឥណទាន នៅសល់	សមាមាត្រ (%)	ផ្សេងៗ
					កើន				ថយ					
					ចលនាផ្ទៃ ក្នុង	ឥណទាន មិនបានគ្រោង ទុក	បំពេញ បន្ថែម	សរុប						
				១	២	៣	៤	៥=២+៣+៤	៦	៧=១+៥-៦	៨	៩= ៧-៨	១០ =.៨/៧	១១
សរុបរួម (I+II)														
១-សរុបចំណាយចរន្ត														
២-សរុបចំណាយវិនិយោគដោយហិរញ្ញប្បទានក្នុង ប្រទេស														

ហត្ថលេខា
គណនេយ្យកម្របរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ហត្ថលេខា
មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ

ហត្ថលេខានិងត្រា
នាយកគ្រឹះស្ថាន

ហត្ថលេខា
អ្នកធ្វើតារាង

ទំព័រទី ២៣ នៃ ២៤ ទំព័រ

ក្រសួង ស្ថាប័ន.....

ឧបសម្ព័ន្ធ ១២

របាយការណ៍ស្តីពីស្ថានភាពសាច់ប្រាក់បុរេប្រទានពីគណនាជាតិ

ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	បរិយាយ	គូលេខ ជាប្រាក់រៀល	ផ្សេងៗ
1	សមតុល្យសាច់ប្រាក់ដើមគ្រា (បុរេប្រទានមិនទាន់ទូទាត់)		
2	សាច់ប្រាក់បុរេប្រទានដែលបានទទួល ក្នុងឆ្នាំ		
3	សាច់ប្រាក់បុរេប្រទានដែលបានចំណាយ ក្នុងឆ្នាំ		
4=1+2-3	សមតុល្យសាច់ប្រាក់ចុងគ្រា (បុរេប្រទានមិនទាន់ទូទាត់)		

ហត្ថលេខានិងគ្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានទទួលបន្ទុកហិរញ្ញវត្ថុ

ហត្ថលេខា
អ្នកធ្វើតារាង

ទំព័រទី ២៤ នៃ ២៤ ទំព័រ

